

# គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

(ពីមុនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់)

## របាយការណ៍លទ្ធផលពេញលេញសង្ខេបក្នុងគ្រាមិនបានធ្វើសវនកម្ម

សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ នាថ្ងៃទី30 ខែមិថុនា ឆ្នាំ2020

កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020 (មិនបានធ្វើសវនកម្ម)		សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2019 (មិនបានធ្វើសវនកម្ម)		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.2)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.2)	
	<b>ចំណូលប្រតិបត្តិការ</b>				
ចំណូលពីការប្រាក់	21	207,160,286	844,385,325	175,919,689	708,780,427
ចំណាយការប្រាក់	22	(98,363,700)	(400,930,443)	(78,556,842)	(316,505,518)
<b>ចំណូលពីការប្រាក់សុទ្ធ</b>		<b>108,796,586</b>	<b>443,454,882</b>	<b>97,362,847</b>	<b>392,274,909</b>
ចំណូលកម្រៃជើងសារ	23	2,469,833	10,067,039	457,518	1,843,340
ចំណាយកម្រៃជើងសារ	23	(62,286)	(253,878)	(78,788)	(317,437)
<b>ចំណូលសុទ្ធពីកម្រៃជើងសារ</b>		<b>2,407,547</b>	<b>9,813,161</b>	<b>378,730</b>	<b>1,525,903</b>
ចំណូលផ្សេងៗ	24	4,602,130	18,758,283	7,010,711	28,246,154
ចំណូលវិភាគទាន		258,016	1,051,673	-	-
<b>ចំណូលផ្សេងៗសរុប</b>		<b>4,860,146</b>	<b>19,809,956</b>	<b>7,010,711</b>	<b>28,246,154</b>
<b>ចំណូលសរុបពីប្រតិបត្តិការ កម្រៃជើងសារ និងចំណូលផ្សេងៗ</b>		<b>116,064,279</b>	<b>473,077,999</b>	<b>104,752,288</b>	<b>422,046,966</b>
ចំណាយលើបុគ្គលិក	25	(34,696,344)	(141,422,298)	(29,740,059)	(119,822,698)
សំវិធានធនលើការខាតបង់ណាទាន					
រំពឹងទុក	6	(23,507,072)	(95,814,825)	(6,551,230)	(26,394,907)
ចំណាយទូទៅ និងរដ្ឋបាល	26	(7,864,331)	(32,055,015)	(6,107,239)	(24,606,067)
ចំណាយរំលស់	27	(3,196,425)	(13,028,627)	(2,970,459)	(11,967,978)
ខាតសុទ្ធពីការប្តូររូបិយប័ណ្ណ		(39,665)	(161,675)	(270,198)	(1,088,628)
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>		<b>46,760,442</b>	<b>190,595,559</b>	<b>59,113,103</b>	<b>238,166,688</b>
ចំណាយពន្ធលើប្រាក់ចំណេញ	17.1	(9,386,929)	(38,261,123)	(11,864,147)	(47,800,646)
<b>ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ពាក់ព័ន្ធនៃលទ្ធផលពេញលេញផ្សេងទៀត</b>		<b>37,373,513</b>	<b>152,334,436</b>	<b>47,248,956</b>	<b>190,366,042</b>
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	7,916,900	-	16,460,397
<b>លទ្ធផលពេញលេញសរុប</b>		<b>37,373,513</b>	<b>160,251,336</b>	<b>47,248,956</b>	<b>206,826,439</b>

កំណត់សម្គាល់ដែលភ្ជាប់ជាមួយពីលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបក្នុងគ្រាដែល  
មិនបានធ្វើសវនកម្ម។

# គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

(ពីមុនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់)

## របាយការណ៍លទ្ធផលពេញលេញសង្ខេបក្នុងគ្រាមិនបានធ្វើសវនកម្ម (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ៣ខែ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ (មិនបានធ្វើសវនកម្ម)		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.២)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.២)	
<b>ចំណូលប្រតិបត្តិការ</b>					
ចំណូលពីការប្រាក់	21	102,980,927	421,000,413	91,613,347	371,049,221
ចំណាយការប្រាក់	22	(49,967,611)	(204,248,737)	(41,128,056)	(166,565,801)
<b>ចំណូលពីការប្រាក់សុទ្ធ</b>		<b>53,013,316</b>	<b>216,751,676</b>	<b>50,485,291</b>	<b>204,483,420</b>
ចំណូលកម្រៃជើងសារ	23	520,855	2,146,392	221,419	897,527
ចំណាយកម្រៃជើងសារ	23	(30,040)	(122,830)	(26,848)	(109,365)
<b>ចំណូលសុទ្ធពីកម្រៃជើងសារ</b>		<b>490,815</b>	<b>2,023,562</b>	<b>194,571</b>	<b>788,162</b>
ចំណូលផ្សេងៗ	24	1,786,403	7,315,167	3,149,008	12,776,172
ចំណូលវិភាគទាន		258,016	1,051,673	-	-
<b>ចំណូលផ្សេងៗសរុប</b>		<b>2,044,419</b>	<b>8,366,840</b>	<b>3,149,008</b>	<b>12,776,172</b>
<b>ចំណូលសរុបពីប្រតិបត្តិការ កម្រៃជើងសារនិងចំណូលផ្សេងៗ</b>		<b>55,548,550</b>	<b>227,142,078</b>	<b>53,828,870</b>	<b>218,047,754</b>
ចំណាយលើបុគ្គលិក	25	(15,766,304)	(64,490,615)	(14,687,651)	(59,522,752)
សវិធានធនលើការខាតបង់ណាទាន					
រំពឹងទុក	6	(16,936,744)	(69,113,012)	(2,519,988)	(10,245,749)
ចំណាយទូទៅ និងរដ្ឋបាល	26	(3,920,864)	(16,028,763)	(2,729,195)	(11,073,622)
ចំណាយរំលស់	27	(1,615,848)	(6,605,161)	(1,481,018)	(6,001,278)
ខាតសុទ្ធពីការប្តូររូបិយប័ណ្ណ		(1,193,576)	(4,851,171)	(378,696)	(1,523,270)
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>		<b>16,115,214</b>	<b>66,053,356</b>	<b>32,032,322</b>	<b>129,681,083</b>
ចំណាយពន្ធលើប្រាក់ចំណេញ	17.1	(3,223,934)	(13,214,711)	(6,401,726)	(25,918,190)
<b>ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ធាតុនៃលទ្ធផលពេញលេញផ្សេងទៀត</b>		<b>12,891,280</b>	<b>52,838,645</b>	<b>25,630,596</b>	<b>103,762,893</b>
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	9,820,053	-	17,185,341
<b>លទ្ធផលពេញលេញសរុប</b>		<b>12,891,280</b>	<b>62,658,698</b>	<b>25,630,596</b>	<b>120,948,234</b>

កំណត់សម្គាល់ដែលភ្ជាប់ជាមួយពីលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបក្នុងគ្រាដែល  
មិនបានធ្វើសវនកម្ម។

# គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

(ព័រមុនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់)

## របាយការណ៍បម្រែបម្រួលមូលធនសង្ខេបក្នុងគ្រាមិនបានធ្វើសវនកម្ម

សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ នាថ្ងៃទី30 ខែមិថុនា ឆ្នាំ2020

	ដើមទុន ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ទុនបម្រុងបទប្បញ្ញត្តិ ដុល្លារអាមេរិក	លម្អៀងបង្កពី ការប្តូររូបិយប័ណ្ណ សមមូលពាន់រៀល	សរុប ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី1 ខែមករា ឆ្នាំ2020	230,000,000	172,806,881	3,093,332	4,108,924	16,034,618	410,009,137
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	37,373,513	-	-	-	37,373,513
ផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ	-	4,108,924	-	(4,108,924)	-	-
មូលនិធិទុនបម្រុង	-	(29,310)	29,310	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	7,916,900	-
<b>សមតុល្យនាថ្ងៃទី30 ខែមិថុនា ឆ្នាំ2020</b>	<b>230,000,000</b>	<b>214,260,008</b>	<b>3,122,642</b>	<b>-</b>	<b>-</b>	<b>447,382,650</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់ 2.2)</b>	<b>920,000,000</b>	<b>874,532,018</b>	<b>12,653,649</b>	<b>-</b>	<b>23,951,518</b>	<b>1,831,137,185</b>
សមតុល្យនាថ្ងៃទី1 ខែមករា ឆ្នាំ2019	110,000,000	193,228,719	2,976,091	299,009	(3,793,798)	306,503,819
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	47,248,956	-	-	-	47,248,956
ផ្ទេរប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	58,000,000	(58,000,000)	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	(2,371,267)	-	2,371,267	-	-
ផ្ទេរទៅទុនបម្រុង	-	(58,620)	58,620	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	16,460,397	-
<b>សមតុល្យនាថ្ងៃទី30 ខែមិថុនា ឆ្នាំ2019</b>	<b>168,000,000</b>	<b>180,047,788</b>	<b>3,034,711</b>	<b>2,670,276</b>	<b>-</b>	<b>353,752,775</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់ 2.2)</b>	<b>672,000,000</b>	<b>730,654,390</b>	<b>12,274,468</b>	<b>10,763,326</b>	<b>12,666,599</b>	<b>1,438,358,783</b>

កំណត់សម្គាល់ដែលភ្ជាប់ជាមួយពិលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបក្នុងគ្រាដែលមិនបានធ្វើសវនកម្ម។

# គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

(ពីមុនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់)

## របាយការណ៍លំហូរសាច់ប្រាក់សង្ខេបក្នុងគ្រាមិនបានធ្វើសវនកម្ម

សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ នាថ្ងៃទី30 ខែមិថុនា ឆ្នាំ2020

កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020 (មិនបានធ្វើសវនកម្ម)		សម្រាប់ការិយបរិច្ឆេទបញ្ចប់ 6ខែ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2019 (មិនបានធ្វើសវនកម្ម)		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.2)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.2)	
<b>សកម្មភាពប្រតិបត្តិការ</b>					
<b>សាច់ប្រាក់សុទ្ធទទួលបានពី (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ</b>	28	<b>22,846,381</b>	<b>93,121,841</b>	<b>(73,598,476)</b>	<b>(297,359,095)</b>
<b>សកម្មភាពវិនិយោគ</b>					
<i>ការទិញ:</i>					
ទ្រព្យ និងបរិក្ខារ		(2,058,017)	(8,388,477)	(933,517)	(3,761,140)
ទ្រព្យសកម្មអរូបី		(415,007)	(1,691,569)	(180,504)	(727,251)
ការវិនិយោគលើមូលបត្រអាចជួញដូរបាន		147,728	602,139	-	-
សាច់ប្រាក់ពីការលក់ទ្រព្យនិងបរិក្ខារ		5,731	23,358	19,893	80,149
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(2,319,565)</b>	<b>(9,454,549)</b>	<b>(1,094,128)</b>	<b>(4,408,242)</b>
<b>សកម្មភាពហិរញ្ញប្បទាន</b>					
<i>សាច់ប្រាក់បានពី:</i>					
កម្ចី		199,879,283	814,707,956	173,034,581	697,156,327
មូលបត្របំណុលត្រូវសង		31,077,449	127,200,000	-	-
<i>ការទូទាត់នៃ:</i>					
ប្រាក់កម្ចី		(142,820,262)	(582,135,388)	(94,068,638)	(379,002,543)
អនុបំណុល		(8,257,720)	(33,658,467)	(10,166,667)	(40,961,501)
បំណុលភតិសន្យា		(1,958,370)	(7,982,314)	(1,195,205)	(4,815,481)
<b>សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន</b>		<b>77,920,380</b>	<b>318,131,787</b>	<b>67,604,071</b>	<b>272,376,802</b>
<b>កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>		<b>98,447,196</b>	<b>401,799,079</b>	<b>(7,088,533)</b>	<b>(29,390,535)</b>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមគ្រា		430,311,373	1,753,518,845	290,922,079	1,168,924,914
លម្អៀងពីការប្តូររូបិយប័ណ្ណ		(2,274,292)	(417,778)	(2,681,159)	3,631,227
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ</b>	3	<b>526,484,277</b>	<b>2,154,900,146</b>	<b>281,152,387</b>	<b>1,143,165,606</b>
<b>ប្រតិបត្តិការ លំហូរសាច់ប្រាក់ពីការប្រាក់</b>					
ការប្រាក់បានទទួល		205,574,928	837,530,521	173,522,089	704,722,482
ការប្រាក់បានបង់		96,712,542	393,132,430	62,179,960	250,836,948

កំណត់សម្គាល់ដែលភ្ជាប់ជាមួយពីលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបក្នុងគ្រាដែលមិនបានធ្វើសវនកម្ម។